




USAID
FROM THE AMERICAN PEOPLE



BLUM CENTER
FOR DEVELOPING ECONOMIES

University of California, Berkeley



បន្តកិច្ចសហប្រតិបត្តិការជាមួយអ្នកតាមរយៈ:

កម្មវិធីអាហារូបករណ៍របស់
កម្មវិធីអភិវឌ្ឍន៍ជំនាញ
ការងារឌីជីថល **USAID**

១. អំពីអាហារូបករណ៍

គម្រោងអាហារូបករណ៍របស់ USAID នៅកម្ពុជា ជាគម្រោងផ្តល់អាហារូបករណ៍ រយៈពេល ៥ ឆ្នាំ (២០២១-២០២៦) ក្រោមជំនួយមូលនិធិរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈសាកលវិទ្យាល័យ California នៅ Berkeley (UCB)។ គោលបំណងសំខាន់មួយរបស់គម្រោងនេះគឺជំរុញការចូលរួមរបស់វិស័យឯកជនដើម្បីជួយដល់ ការបង្កើតកម្មវិធីអាហារូបករណ៍ ដែលពង្រីកលទ្ធភាពទទួលបានវិញ្ញាបនបត្រ និងបរិញ្ញាបត្រប្រកបដោយគុណភាពសម្រាប់និស្សិតដែលមានទេពកោសល្យពាក់ព័ន្ធនឹងឌីជីថល។

កម្មវិធីអាហារូបករណ៍នេះមានគោលបំណងផ្តល់ការណែនាំ ស្តីពីការអនុវត្ត កម្មវិធីអាហារូបករណ៍នៅតាមគ្រឹះស្ថានឧត្តមសិក្សានិងជាមួយអង្គការមិនមែនរដ្ឋាភិបាលដែលត្រូវបានជ្រើសរើសដើម្បីជួយដល់និស្សិតដែលមានសក្តានុពលខ្ពស់ទទួលបានការអប់រំឧត្តមសិក្សាលើមុខវិជ្ជាដែលពាក់ព័ន្ធនឹងឌីជីថល។

២. កម្រិត និងមុខវិជ្ជាសិក្សា

អាហារូបករណ៍នឹងត្រូវបានផ្តល់ជូនសម្រាប់ បរិញ្ញាបត្រដែលពាក់ព័ន្ធនឹងមុខវិជ្ជាឌីជីថល ដូចជា៖

- ▶ ថ្នាក់បរិញ្ញាបត្រ វិស្វកម្មព័ត៌មានវិទ្យាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)

៣. តើនរណាខ្លះអាចដាក់ពាក្យសុំអាហារូបករណ៍បាន ?

និស្សិតស្រ្តី ដែលចង់ចុះឈ្មោះចូលរៀនមុខវិជ្ជាខាងលើ កម្រិតបរិញ្ញាបត្ររង ឬបរិញ្ញាបត្រនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។

៤. អត្ថប្រយោជន៍អាហារូបករណ៍

ប្រភេទនៃអាហារូបករណ៍៖ អាហារូបករណ៍នេះនឹងរួមបញ្ចូល ថ្លៃសិក្សា ប្រាក់ឧបត្ថម្ភការរស់នៅ កុំព្យូទ័រ (laptop) ការធានារ៉ាប់រងសុខភាព និងអន្តេរាសិកដ្ឋាន។

៥. លក្ខណៈសម្បត្តិ ឬលក្ខខណ្ឌតម្រូវ

បេក្ខនារី ទទួលអាហារូបករណ៍ដែលត្រូវបានជ្រើសរើស ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម

- តម្រូវការគាំទ្រផ្នែកហិរញ្ញវត្ថុ ៖ និស្សិតស្រ្តី ដែលខ្វះខាតហិរញ្ញវត្ថុ (និងមកពីគ្រួសារក្រីក្រ) ត្រូវបានផ្តល់អាទិភាព។ និស្សិតស្រ្តី គួរភ្ជាប់ឯកសារគាំទ្រ ដើម្បីបញ្ជាក់ពីការខ្វះខាតហិរញ្ញវត្ថុរបស់ខ្លួន ដូចជា ប័ណ្ណក្រីក្រ ប្រភេទ១ ឬប័ណ្ណក្រីក្រ ប្រភេទ២ លិខិតបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន ឬប្រថុយគ្រួសារ និងផ្ទះសំបែង។ ក្នុងករណីខ្លះ ក្រុមការងារអាហារូបករណ៍របស់យើងអាចចុះដល់លំនៅដ្ឋានដើម្បីបញ្ជាក់ពីស្ថានភាពរស់នៅរបស់និស្សិត។
 - បរិញ្ញាបត្ររង (២ ឆ្នាំ) ៖ បញ្ចប់ថ្នាក់ទី ១២ (និទ្ទេស F និង E)
 - បរិញ្ញាបត្រ (៤ ឆ្នាំ) ៖ បញ្ចប់ថ្នាក់ទី ១២ (យ៉ាងហោចណាស់និទ្ទេស D)
 - បំពេញលក្ខខណ្ឌតម្រូវសម្រាប់ការទទួលបានវិញ្ញាបនបត្រ ឬជាប់តេស្តប្រឡងចូលរៀនដែលរៀបចំឡើងដោយវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។
- ការប្តេជ្ញាចិត្ត ៖ បេក្ខនារីត្រូវធ្វើសេចក្តីអះអាងផ្ទាល់ខ្លួន (សង្ខេប) ហើយបេក្ខនារីដែលត្រូវបានជ្រើសរើសយក នឹងឆ្លងកាត់ការសម្ភាសន៍ដើម្បីបង្ហាញការប្តេជ្ញាចិត្តចំពោះការរៀនសូត្រ និងខិតខំបញ្ចប់ការអប់រំ លើមុខវិជ្ជាដែលពាក់ព័ន្ធនឹងឌីជីថល។

៦. ការត្រៀមមុនពេលដាក់ពាក្យសុំអាហារូបករណ៍

មុនពេលដាក់ពាក្យសុំអាហារូបករណ៍ ក្រុមការងារអាហារូបករណ៍របស់ កម្មវិធីអភិវឌ្ឍន៍ជំនាញការងារឌីជីថល USAID ស្នើឱ្យអ្នកអនុវត្តតាមជំហានខាងក្រោម ៖

- ជំហានទី១ ៖ ស្រាវជ្រាវអំពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងលក្ខខណ្ឌតម្រូវសម្រាប់ការទទួលបានវិញ្ញាបនបត្រ
- ជំហានទី២ ៖ អានលក្ខខណ្ឌផ្តល់អាហារូបករណ៍ឱ្យបានច្បាស់លាស់
- ជំហានទី៣ ៖ រៀបចំពាក្យសុំ និងឯកសារភ្ជាប់ ដែលចាំបាច់ដូចមានរៀបរាប់ក្នុងផ្នែកទី ៨ ឯកសារភ្ជាប់ជាមួយពាក្យស្នើសុំ



៧. របៀបដាក់ពាក្យស្នើសុំអាហារូបករណ៍

ជំហានទី១ ៖ បំពេញ/ដោនឡូដ ទម្រង់ពាក្យស្នើសុំ និងគំរូឯកសារផ្សេងទៀត តាម [តំណភ្ជាប់នេះ] ឬ QR-Code ដែលមានបង្ហាញខាងលើ ឬស្វែងរក ពាក្យស្នើសុំអាហារូបករណ៍ និងគំរូឯកសារផ្សេងៗទៀតពីក្រុមការងារអាហារូបករណ៍។

- អ្នកអាចដាក់ពាក្យសុំអាហារូបករណ៍ជាភាសាខ្មែរតាមប្រព័ន្ធអេឡិចត្រូនិក (Online Application) ដោយចុចនៅត្រង់នេះ ឬ ស្កែនកូដខាងក្រោម <https://tinyurl.com/usaiddwdscholarshipngo>



ឬស្កែន QR Code

ជំហានទី២ ៖ បំពេញពាក្យស្នើសុំ

ជំហានទី៣ ៖ ដាក់ពាក្យស្នើសុំ តាមអនឡាញ ឬផ្ញើទៅក្រុមការងារអាហារូបករណ៍ តាមរយៈលេខទូរស័ព្ទដែលមានផ្តល់ជូនខាងក្រោម។

ជំហានទី៤ ៖ រង់ចាំទទួលបានអ៊ីមែល ឬទូរស័ព្ទបញ្ជាក់ពីក្រុមការងារ ប្រសិនបើអ្នកត្រូវបានជ្រើសរើសសម្រាប់ដំណាក់កាលបន្ទាប់។

ជំហានទី៥ ៖ ប្រសិនបើអ្នកត្រូវបានជ្រើសរើសសម្រាប់ដំណាក់កាលសម្ភាសន៍ សូមត្រៀមខ្លួនសម្រាប់ការសម្ភាសន៍អាហារូបករណ៍។ គណៈកម្មាធិការសម្ភាសន៍មានភាពរាក់ទាក់ ហើយនឹងមានបុគ្គលិកចាំជួយដល់អ្នកប្រសិនបើអ្នកត្រូវការជំនួយ។ ដូច្នេះ សូមកុំបារម្ភ!

៨. ឯកសារភ្ជាប់ជាមួយពាក្យស្នើសុំ

បេក្ខជនទាំងអស់ដែលដាក់ពាក្យស្នើសុំអាហារូបករណ៍ ត្រូវដាក់ផ្ញើឯកសារភ្ជាប់ដូចខាងក្រោម (ឯកសារខាងក្រោមនេះតម្រូវឱ្យតែអ្នកជាប់វគ្គសម្ភាសន៍តែប៉ុណ្ណោះ) ៖

១. ពាក្យស្នើសុំអាហារូបករណ៍ (អាហារូបករណ៍របស់ USAID) និងសេចក្តីអះអាងផ្ទាល់ខ្លួន
២. ឯកសារចម្លងប័ណ្ណក្រីក្រ (ប្រសិនបើមាន)
៣. ឯកសារ បង្ហាញស្ថានភាព/លក្ខខណ្ឌគ្រួសារ ឬរូបថត ២ សន្លឹក (រូបថតអ្នក និងគ្រួសាររស់នៅខាងមុខផ្ទះ) ប្រសិនបើមិនមានប័ណ្ណក្រីក្រ
៤. ឯកសារចម្លងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងព្រឹត្តិបត្រពិន្ទុនៃលទ្ធផលប្រលងប្រសិនបើអ្នកបានប្រលងជាប់ថ្នាក់ទី១២។ ប្រសិនបើអ្នកមិនបានប្រលងជាប់ថ្នាក់ទី ១២ សូមភ្ជាប់តែព្រឹត្តិបត្រពិន្ទុរៀនថ្នាក់ទី ១២។
៥. ឯកសារចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ឬលិខិតឆ្លងដែន)

រាល់ឯកសារភ្ជាប់ទាំងអស់នេះមិនចាំបាច់មានការបញ្ជាក់ផ្លូវការនោះទេ។ ត្រឹមតែសំណើចម្លងធម្មតាពីឯកសារដើមគឺគ្រប់គ្រាន់ហើយ។

៩. ដំណើរការជ្រើសរើស

ជំហានទី១ ៖ ការជ្រើសរើសដំបូង ៖ គណៈកម្មាធិការអាហារូបករណ៍នឹងពិនិត្យ និងជ្រើសរើសយកបេក្ខជន សម្រាប់ជំហានដោយផ្អែកលើព័ត៌មានដែលបេក្ខជនផ្តល់ជូនក្នុងដំណើរការដាក់ពាក្យស្នើសុំអាហារូបករណ៍។

ជំហានទី២ ៖ ការសម្ភាសន៍ ៖ បេក្ខជនដែលត្រូវបានជ្រើសរើសក្នុងជំហានដំបូង នឹងត្រូវបានសម្ភាសន៍ដោយ គណៈកម្មាធិការអាហារូបករណ៍ នៅតាមសាកលវិទ្យាល័យនីមួយៗដែលអ្នកបានដាក់ពាក្យស្នើសុំអាហារូបករណ៍។

ជំហានទី៣ ៖ ការប្រកាសដើម្បីបញ្ជាក់ថាអ្នកទទួលបានអាហារូបករណ៍ ៖ អ្នកនឹងទទួលបានទូរស័ព្ទទាក់ទងពីក្រុមការងារអាហារូបករណ៍ ប្រសិនបើអ្នកត្រូវបានជ្រើសរើសសម្រាប់អាហារូបករណ៍ (ក្នុងប្រភេទអាហារូបករណ៍ណាមួយ)។



១០. វគ្គបណ្តុះបណ្តាលណែនាំ

បេក្ខជនដែលត្រូវបានជ្រើសរើសសម្រាប់អាហារូបករណ៍ទាំងអស់ នឹងត្រូវចូលរួមក្នុងសិក្ខាសាលាវគ្គបណ្តុះបណ្តាលណែនាំ។ នេះជាលក្ខខណ្ឌសម្រាប់បេក្ខជនទាំងអស់ដែលត្រូវបានជ្រើសរើស។

១១. ការបណ្តុះបណ្តាលជំនាញទន់ និងឌីជីថលហ្វឹក

រាល់បេក្ខជនដែលត្រូវបានជ្រើសរើសសម្រាប់អាហារូបករណ៍ ត្រូវចូលរួមក្នុងការបណ្តុះបណ្តាលជំនាញទន់ យ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ។ បេក្ខជនទាំងអស់ ក៏ត្រូវចូលរួមក្នុងកម្មវិធីហ្វឹកហ្វឺន យ៉ាងតិចមួយដង ក្នុងអំឡុងពេលនៃកម្មវិធីអាហារូបករណ៍ទាំងមូល។

១២. សម្រាប់ព័ត៌មានបន្ថែម

សូមទាក់ទងទៅក្រុមការងារអាហារូបករណ៍ អ្នកនាង **Hem Mary**
លេខទូរស័ព្ទ ៖ **012 521 866**
អ៊ីមែល ៖ dwdscholarships@asiafoundation.org

ប្រសិនបើអ្នកមានការបន្ទាន់ណាមួយ សូមទាក់ទងទៅលេខទូរស័ព្ទ **096 32 80 273** (លោក ជិត រស្មី) ដើម្បីទទួលបានព័ត៌មានលម្អិតស្តីពីកម្មវិធីអាហារូបករណ៍របស់កម្មវិធីអភិវឌ្ឍន៍ជំនាញការងារឌីជីថល **USAID**